

**Dr. Tony B. Watlington Sr., Ed.D.**  
Superintendent

ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២

ជូនចំពោះ ក្រុមគ្រួសារទាំងអស់ របស់ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលងហ្ស៊ា៖

**វិធីជ្រើសរើសសាលាឆ្នាំ ២០២២-២០២៣ បើកនៅថ្ងៃសុក្រ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ៤:០០ រសៀល។** វិធីជ្រើសរើសសាលាអនុញ្ញាតឱ្យសិស្សដែលបច្ចុប្បន្ននេះកំពុងសិក្សាថ្នាក់មុនមត្តេយ្យ ដល់ ថ្នាក់ទី ១១ ដាក់ពាក្យសុំចូលរៀននៅសាលាណាមួយដែលមានកន្លែងទំនេរ ដែលនៅក្រៅបំបន់ ឬ ក្រៅព្រំដែនរបស់ពួកគេ។ វិធីនេះនឹងបិទនៅថ្ងៃសុក្រ ទី ៤ ខែ វិច្ឆិកា វេលាម៉ោង ១១:៥៩ យប់។

វិធីសម្រាប់ឆ្នាំសិក្សាខាងមុខនេះបង្ហាញឱ្យឃើញនូវការកែប្រែពីរ ខុសពីឆ្នាំមុន៖ ការវាយតម្លៃការសរសេរដែលបានប្រើដោយសាលាប្រាំកាលពីឆ្នាំមុននឹងត្រូវលុបចោល ហើយក្រសួងអប់រំនឹងបន្តប្រើលទ្ធផលនៃការប្រឡង PSSA (ដែលមិនមានកាលពីឆ្នាំមុន) សម្រាប់លក្ខណៈវិនិច្ឆ័យនៃការទទួលសិស្សឱ្យចូលរៀននៅ វិទ្យាល័យ និង អនុវិទ្យាល័យ។ លក្ខណៈវិនិច្ឆ័យនៃការទទួលសិស្សតាមការប្រឡង PSSA ដោយសាលា នឹងត្រូវបានកែសម្រួលនៅឆ្នាំនេះ ដោយសារការបាត់បង់ការសិក្សា និងបញ្ហាផ្សេងៗទៀតដែលសិស្សរបស់យើងបានជួបប្រទះ។

ស្របតាមឆ្នាំមុន ក្រសួងអប់រំនឹងបន្ត៖

- ប្រើប្រព័ន្ធចាប់ឆ្នោត និងបញ្ជីរង់ចាំ
- ប្រើលក្ខណៈវិនិច្ឆ័យនៃ វត្តមានអវត្តមាន និងពិន្ទុពីសាលារបស់ពួកគេ
- ពង្រីកការផ្តល់ (អាស្រ័យលើកន្លែងទំនេរ) ដល់បេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងស៊ីតខូដប្រាំមួយ ដែលមានតំណាងទាបបំផុតនៅវិទ្យាល័យដែលផ្អែកលើលក្ខណៈវិនិច្ឆ័យ ចំនួនបួន (Carver Engineering and Science, Central, Masterman Laboratory and Demonstration School, and Academy at Palumbo) និងអនុវិទ្យាល័យផ្អែកលើលក្ខណៈវិនិច្ឆ័យពីរ (Masterman និង Carver)
- ហើយធ្វើឱ្យការដាក់ពាក្យតាមអ៊ិនធឺណិតមាន ១០ ភាសា។

ពិន្ទុ វត្តមានអវត្តមាន និង PSSA ឬពិន្ទុនៃការវាយតម្លៃផ្សេងទៀត នឹងមានទម្ងន់ស្មើគ្នាក្នុងវិធីនេះ។

ស៊ីតខូដទាំងប្រាំមួយដែលមានតំណាងទាបបំផុតនៃសិស្សដែលបានទទួលយកនៅសាលាដែលផ្អែកលើ  
លក្ខណៈវិនិច្ឆ័យទាំងបួននោះ ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះគឺ៖ 19140, 19134, 19132, 19121,  
និង 19133 (ដែលទាំងអស់នេះគឺដូចគ្នានឹងឆ្នាំមុន) ហើយ 19139 (ថ្មីឆ្នាំនេះ)។ ស៊ីតខូដ 19135 ដែល  
ជាស៊ីតខូដមួយ ក្នុងចំណោមស៊ីតខូដទាំងប្រាំមួយកាលពីឆ្នាំមុន មិនមែនជាស៊ីតខូដដែលមានតំណាង  
ទាបជាងគេបំផុតក្នុងចំណោមស៊ីតខូដទាំងប្រាំមួយទៀតទេ នៅឆ្នាំនេះ។

សិស្សដែលបានចុះឈ្មោះនៅក្រសួងអប់រំក្នុងពេលបច្ចុប្បន្ន (មិនរាប់បញ្ចូលសាលាឆ័រ) ដែលមិនបាន  
ប្រឡង PSSA កាលពីឆ្នាំមុន ហើយសិស្សដែលបានចុះឈ្មោះនៅសាលាឆ័រ សាលាឯកជន សាលា  
សាសនា ឬក្រសួងអប់រំផ្សេងទៀត ដែលមិនចូលរួមក្នុងការប្រឡង PSSA អាចធ្វើលទ្ធផលនៃការវាយ  
តម្លៃស្មើគ្នា មុនពេលបិទការដាក់ពាក្យនៅថ្ងៃសុក្រ ទី ៤ ខែ វិច្ឆិកា។ ការវាយតម្លៃផ្សេងទៀតដែលអាច  
ទទួលយកគឺ៖ TerraNova, Educational Records Bureau CTP4, the California Achievement  
Test, the Independent School Entrance Examination and the Secondary School  
Admission Test ។ ការិយាល័យវាយតម្លៃសិស្សនឹងសម្រេច ហើយទំនាក់ទំនងលក្ខណៈវិនិច្ឆ័យនៃការ  
ទទួលសិស្សតាមការប្រឡង PSSA តាមសាលា និងលក្ខណៈវិនិច្ឆ័យស្មើគ្នា សម្រាប់ការវាយតម្លៃផ្សេង  
ទៀតដែលបានប្រើក្នុងអំឡុងពេលនៃដំណើរការជ្រើសរើសសាលា នៅចុងខែ កញ្ញា ឆ្នាំ ២០២២។

ក្រសួងអប់រំនឹងមានអង្គប្រជុំបីក្នុងខែសីហា ដើម្បីចែករំលែកបន្ថែមអំពីវិធីជ្រើសរើសសាលាឆ្នាំ ២០២២  
-២០២៣ និងអ្វីៗដែលក្រុមគ្រួសារ និងសិស្សអាចរំពឹងទុក។ ដើម្បីចុះឈ្មោះ និងស្វែងយល់បន្ថែមអំពី  
វិធី លក្ខណៈវិនិច្ឆ័យនៃការទទួលសិស្ស និងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ  
[schoolselect.philasd.org](http://schoolselect.philasd.org)។ តារាងដែលមានព័ត៌មានលម្អិតបន្ថែមអំពីលក្ខណៈវិនិច្ឆ័យជាក់លាក់នៃ  
ការទទួលសិស្សសម្រាប់វិទ្យាល័យ និងអនុវិទ្យាល័យ ត្រូវបានរួមបញ្ចូលខាងក្រោមនេះ ដើម្បីភាពងាយ  
ស្រួលរបស់លោកអ្នក។ ប្រសិនបើលោកអ្នកមានសំណួរបន្ថែមអំពីវិធីនេះ លោកអ្នកអាចផ្ញើអ៊ីមែលមក  
យើងតាមរយៈ [schoolselect@philasd.org](mailto:schoolselect@philasd.org)។

លើសពីនេះទៀត ដើម្បីពង្រឹងការសម្រេចចិត្តរបស់យើងក្នុងការរៀបចំសម្រាប់វិធីជ្រើសរើសសាលាឆ្នាំ  
២០២៣-២០២៤ យើងនឹង៖

- តែងតាំងក្រុមការងារចម្រុះ ដែលរួមមាន នាយកសាលា គ្រូបង្រៀន អ្នកផ្តល់ឱវាទ អនុអគ្គនា  
យកក្រសួងអប់រំ មាតាបិតា និងសិស្សានុសិស្ស ដើម្បីពិនិត្យមើលដំណើរការជ្រើសរើសឆ្នាំ  
២០២២-២០២៣ និងផ្តល់មតិយោបល់ និងសំណើកែលម្អ។

- ហើយចូលរួមក្នុងការស្វែងរកតាមការប្រកួតប្រជែងសម្រាប់អ្នកត្រូវត្រាបញ្ជីពីក្រៅ ដើម្បីពិនិត្យមើលវិធីជ្រើសរើសឆ្នាំ ២០២២-២០២៣ ហើយចេញរបាយការណ៍ពីការរកឃើញរបស់គេឱ្យក្រសួងអប់រំ។

ខ្ញុំចង់អរគុណលោកអ្នកចំពោះការជ្រើសរើសក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលងហ្ស៊ី សម្រាប់ការអប់រំរបស់កូនលោកអ្នក។ យើងទន្ទឹងរង់ចាំការគាំទ្រដល់លោកអ្នកក្នុងអំឡុងពេលវិធីជ្រើសរើសសាលា នាពេលខាងមុខនេះ។

ក្នុងភាពជាដៃគូដើម្បីក្មេង

*Tony*

Tony B. Watlington Sr., Ed.D.

អគ្គនាយកក្រសួងអប់រំ

ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលងហ្ស៊ី

លក្ខណៈវិនិច្ឆ័យ	២០២១-២០២២	២០២២-២០២៣
<b>លក្ខណៈវិនិច្ឆ័យសម្រាប់វិទ្យាល័យ</b>		
ការវាយតម្លៃ (ការធ្វើតេស្ត)	<ul style="list-style-type: none"> <li>• MIWrite ត្រូវបានតម្រូវនៅសាលាប្រាំ</li> <li>• តម្រូវការពិន្ទុចាប់ពី ១៧ ដល់ ២២</li> </ul>	<ul style="list-style-type: none"> <li>• <b>លុបចោល</b> - គំរូសំណេរដែលត្រូវបានប្រើសម្រាប់លក្ខណៈសម្បត្តិនៅសាលាប្រាំត្រូវបានលុបចោល។</li> <li>• <b>ប្រវត្តិរូបសង្ខេប</b> - ការប្រឡង PSSAs ភាសាអង់គ្លេស និងគណិតវិទ្យា ត្រូវបានតម្រូវសម្រាប់លក្ខណៈវិនិច្ឆ័យនៃវិទ្យាល័យទាំងអស់។ លក្ខណៈវិនិច្ឆ័យតាមការប្រឡង PSSAs និងការវាយតម្លៃស្មើគ្នាណាមួយដែលបានប្រើក្នុងអំឡុងពេលវិធីជ្រើសរើសសាលា នឹងមាននៅចុងខែកញ្ញា ឆ្នាំ ២០២២។</li> </ul>
ពិន្ទុ	<ul style="list-style-type: none"> <li>• ពិន្ទុល្អបំផុតពីមុខវិជ្ជាសិក្សាសំខាន់ៗបួន</li> </ul>	<ul style="list-style-type: none"> <li>• <b>គ្មានការផ្លាស់ប្តូរទេ</b></li> </ul>

	<p>ក្នុងរយៈពេលពីរឆ្នាំមុន</p> <ul style="list-style-type: none"> <li>• ស្តង់ដារមានចាប់ពី As និង Bs ទាំងអស់ ដល់ As, Bs និង Cs អាស្រ័យលើសាលា ដោយមានករណីលើកលែងនេះ៖ <ul style="list-style-type: none"> <li>- ដោយសារការរំខានពីជំងឺរាតត្បាត សិស្សត្រូវបានអនុញ្ញាតឱ្យមានពិន្ទុមួយ ក្រោមស្តង់ដារសម្រាប់មុខវិជ្ជាសិក្សា សំខាន់នីមួយៗ នៅឆ្នាំមួយ ក្នុងចំណោមពីរឆ្នាំមុន។</li> </ul> </li> </ul>	
<p>វត្តមាន</p>	<ul style="list-style-type: none"> <li>• វត្តមាន 95% ក្នុងរយៈពេលមួយ (ឬច្រើន) ឆ្នាំមុន ដោយមិនរាប់បញ្ចូលការដាក់ឱ្យនៅ ដាច់ពីគេ និងការដាក់ឱ្យនៅដាច់គេដោយសារ COVID អវត្តមានដែលមានការលើកលែង និងការបញ្ឈប់នៅក្រៅសាលា។</li> </ul>	<ul style="list-style-type: none"> <li>• <b>គ្មានការផ្លាស់ប្តូរទេ</b></li> </ul>
<p>ចំណូលចិត្ត ស៊ីព ខូដ</p>	<ul style="list-style-type: none"> <li>• សិស្សដែលមានសមត្ថភាពទាំងអស់ ដែលបានដាក់ពាក្យចូលរៀននៅសាលាដែលផ្អែកលើលក្ខណៈវិនិច្ឆ័យទាំងបួន (Carver, Central, Masterman និង Palumbo) ហើយរស់នៅក្នុងស៊ីពខូដទាំងប្រាំមួយដែលបានកំណត់ថាមានតំណាងទាបបំផុត ត្រូវបានគេផ្តល់អាទិភាពនៅក្នុងឆ្នោតសម្រាប់សាលាទាំងបួន ហើយទទួលបានការផ្តល់ឱ្យមុនគេ ដើម្បីចូលរៀននៅសាលាទាំងនេះ។</li> </ul>	<ul style="list-style-type: none"> <li>• <b>គ្មានការផ្លាស់ប្តូរទេ</b> កំពុងផ្តល់ការចាត់តាំងចំណូលចិត្តដល់សិស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលបានដាក់ពាក្យចូលរៀននៅសាលាណាមួយ ក្នុងចំណោមសាលាដែលផ្អែកលើលក្ខណៈវិនិច្ឆ័យទាំងបួន ហើយរស់នៅក្នុងស៊ីពខូដមួយ ក្នុងចំណោមស៊ីពខូដប្រាំមួយ ដែលជាស៊ីពខូដមានតំណាងទាប។ ទិន្នន័យពីឆ្នាំសិក្សាបួនឆ្នាំចុងក្រោយ ត្រូវបានវិភាគដើម្បីសម្រេចស៊ីពខូដទាំងប្រាំមួយ ដែលមានតំណាងទាប៖ 19140, 19134, 19132, 19121, និង 19133 (ទាំងអស់នេះគឺដូចគ្នានឹងឆ្នាំមុន) និង 19139 (ថ្មីនៅឆ្នាំនេះ) ។</li> </ul>
<p>វិធីនៃបញ្ជីរង់ចាំ*</p>	<ul style="list-style-type: none"> <li>• សិស្សដែលនៅក្នុងបញ្ជីរង់ចាំទាំងអស់បានទទួលលេខរៀងរបស់ពួកគេនៅលើបញ្ជីរង់ចាំសម្រាប់សាលានីមួយៗ ក្នុងពេលជាក់ស្តែង។ (*វិធីនៃបញ្ជីរង់ចាំអនុវត្តចំពោះ</li> </ul>	<ul style="list-style-type: none"> <li>• <b>គ្មានការផ្លាស់ប្តូរទេ</b></li> </ul>

	សាលាទាំងអស់ ដែលបានរួមបញ្ចូលក្នុង វិធីជ្រើសរើសសាលា)	
លក្ខណៈវិនិច្ឆ័យ ពិសេសផ្សេង ទៀត។  (ការសម្តែងសាក ល្បង ឬបទ ពន្យល់បង្ហាញ ដែលផ្អែកលើ គម្រោងកិច្ចការ)	<ul style="list-style-type: none"> <li>• សាលាមួយចំនួនបានរក្សាតម្រូវការសម្តែង សាកល្បង ឬស្នាដៃដែលមាន។</li> <li>• សាលាមួយ (Masterman) មានតម្រូវការ ពិជគណិត ។</li> </ul>	<ul style="list-style-type: none"> <li>• គ្មានការផ្លាស់ប្តូរទេ</li> </ul>
<b>លក្ខណៈវិនិច្ឆ័យសម្រាប់អនុវិទ្យាល័យ</b>		
ការវាយតម្លៃ (ការធ្វើតេស្ត)	<ul style="list-style-type: none"> <li>• គ្មានការវាយតម្លៃ ឬការធ្វើតេស្ត ទេ</li> </ul>	<ul style="list-style-type: none"> <li>• ប្រវត្តិរូបសង្ខេប - ការប្រឡង PSSAs ភាសាអង់គ្លេស និងគណិតវិទ្យា ត្រូវបាន តម្រូវសម្រាប់លក្ខណៈវិនិច្ឆ័យនៃអនុវិទ្យា ល័យទាំងអស់។ លក្ខណៈវិនិច្ឆ័យតាមការ ប្រឡង PSSAs និងការវាយតម្លៃស្មើគ្នា ណាមួយដែលបានប្រើក្នុងអំឡុងពេលវិធី ជ្រើសរើសសាលា នឹងមាននៅចុងខែកញ្ញា ឆ្នាំ ២០២២។</li> </ul>
ពិន្ទុ	<ul style="list-style-type: none"> <li>• Carver និង Masterman Middle: As និង Bs ទាំងអស់</li> <li>• អនុវិទ្យាល័យដែលផ្អែកលើលក្ខណៈវិនិ ច្ឆ័យផ្សេងទៀតទាំងអស់៖ As, Bs, និង Cs បានមកពីពិន្ទុពីរឆ្នាំមុននៅក្នុងមុខវិជ្ជា សិក្សាសំខាន់ៗ។</li> </ul>	<ul style="list-style-type: none"> <li>• គ្មានការផ្លាស់ប្តូរទេ</li> </ul>
វត្តមាន	<ul style="list-style-type: none"> <li>• 95% ឬខ្ពស់ជាង នៃថ្ងៃដែលបានចុះឈ្មោះ ដោយមិនរាប់បញ្ចូលការដាក់ឱ្យនៅដាច់ពី គេ និងការដាក់ឱ្យនៅដាច់គេដោយសារ COVID អវត្តមានដែលមានការលើកលែង និងការបញ្ឈប់នៅក្រៅសាលា។</li> </ul>	<ul style="list-style-type: none"> <li>• គ្មានការផ្លាស់ប្តូរទេ</li> </ul>

<p>ចំណូលចិត្ត ស៊ីត ខូដ</p>	<ul style="list-style-type: none"> <li>• សិស្សដែលមានសមត្ថភាពទាំងអស់ ដែលបានដាក់ពាក្យចូលរៀននៅ Masterman និង Carver ហើយបានរស់នៅក្នុងស៊ីត ខូដទាំងប្រាំមួយដែលបានកំណត់ថាជាតំណាងទាបបំផុត ត្រូវបានផ្តល់អាទិភាព ហើយទទួលបានការផ្តល់ឱ្យចូលរៀននៅសាលាទាំងនោះមុនគេ</li> </ul>	<ul style="list-style-type: none"> <li>• <b>គ្មានការផ្លាស់ប្តូរទេ</b> កំពុងផ្តល់ការចាត់តាំង ចំណូលចិត្តដល់សិស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលបានដាក់ពាក្យចូលរៀននៅសាលាទាំងនេះ ហើយរស់នៅក្នុងស៊ីតខូដមួយ ក្នុងចំណោមស៊ីតខូដប្រាំមួយដែលជាស៊ីតខូដមានតំណាងទាប។ ទិន្នន័យពីឆ្នាំសិក្សាបួនឆ្នាំចុងក្រោយ ត្រូវបានវិភាគដើម្បីសម្រេចស៊ីតខូដទាំងប្រាំមួយដែលមានតំណាងទាប៖ 19140, 19134, 19132, 19121, និង 19133 (ទាំងអស់នេះគឺដូចគ្នានឹងឆ្នាំមុន) និង 19139 (ថ្មីនៅឆ្នាំនេះ)។</li> </ul>
<p>វិធីនៃបញ្ជីរង់ចាំ*</p>	<ul style="list-style-type: none"> <li>• សិស្សដែលនៅក្នុងបញ្ជីរង់ចាំទាំងអស់បានទទួលលេខរៀងរបស់ពួកគេនៅលើបញ្ជីរង់ចាំសម្រាប់សាលានីមួយៗ ក្នុងពេលជាក់ស្តែង។ (*វិធីនៃបញ្ជីរង់ចាំអនុវត្តចំពោះសាលាទាំងអស់ ដែលបានរួមបញ្ចូលក្នុងវិធីជ្រើសរើសសាលា)</li> </ul>	<ul style="list-style-type: none"> <li>• <b>គ្មានការផ្លាស់ប្តូរទេ</b></li> </ul>
<p>លក្ខណៈវិនិច្ឆ័យ ពិសេសផ្សេងទៀត។  (ការសម្តែងសាកល្បង ឬបទពន្យល់បង្ហាញដែលផ្អែកលើគម្រោងកិច្ចការ)</p>	<ul style="list-style-type: none"> <li>• Masterman និង Carver MS - គ្មានគំរូសំណេរទេ</li> <li>• GAMP MS: ការសម្តែងសាកល្បង</li> <li>• SLA Beeber MS: កិច្ចការរួមជាគ្រុមជាមួយបេក្ខជនផ្សេងទៀត</li> </ul>	<ul style="list-style-type: none"> <li>• <b>គ្មានការផ្លាស់ប្តូរទេ</b></li> <li>• <b>គ្មានការផ្លាស់ប្តូរទេ</b></li> <li>• <b>គ្មានការផ្លាស់ប្តូរទេ</b></li> </ul>